



Tel: +85577629288 / 12 600 576

E-mail: info@cac-camcashew.org

<https://cac-camcashew.org>

Newsletter

Volume 1

Issue 3

August- October 2024

ការផ្សាយព័ត៌មានវិទ្យាសាស្ត្រ

សសក

CAC Publication
Editorial Committee

Chief Editor:

Silot Uon

Head of admin and Finance

Ma Vuthy

Head of Public Relations
And International Affairs:

Suy KokThean

Technical Assistant:

Try Kimsrieng

Tann Huypheng

Nok Bunthorn

Chhim Vantha

Graphic Designer:

Kak Ratana

Our email

silot.uon@cac-camcashew.org

info@cac-camcashew.org

secretariat@cac-camcashew.org

Visit our website

www.cac-camcashew.org



ស្ថានភាពស្វាយចន្ទីកម្ពុជាផ្តល់កំណើនដល់ការកែច្នៃកសិចំណីអាហារ

ការបង្កើតស្ថានភាពស្វាយចន្ទីកម្ពុជាជាយុទ្ធសាស្ត្រប្រមូលផ្តុំដើម្បីអភិវឌ្ឍវិស័យកសិចំណីអាហារ។ ស្ថានភាពស្វាយចន្ទីកម្ពុជា គួរដាក់ក្នុងចំណោមបណ្តាញរោងចក្រសហគ្រាស ផ្នែកកែច្នៃកសិផលដែលមានប្រភពធនធានរួមនិងដែលគួរផ្តល់ការលើកទឹកចិត្តផ្សេងៗ។

រាមានសណ្ឋានដូចតំបន់សេដ្ឋកិច្ចពិសេស ចាំបាច់សម្រាប់តែរោងចក្រសហគ្រាសកែច្នៃកសិផលតែប៉ុណ្ណោះ។ ក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដើមផលិត និងឱ្យផលិតផលកម្ពុជាអាចប្រជែងលើទីផ្សារ ចាំបាច់ត្រូវតែមានស្ថានភាពស្វាយចន្ទីកម្ពុជា ដែលជាតំបន់ប្រមូលផ្តុំមួយទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ទទួលបានការឧបត្ថម្ភធនលើផ្នែកសម្ភារ និងដំណើរការសម្រួលបទបញ្ញត្តិផ្សេងៗដូចទៅនឹងតំបន់សេដ្ឋកិច្ចពិសេសដែរ។ ជាគួរយ៉ាងប្រសិនបើមានរោងចក្រកែច្នៃចន្ទី នៅក្បែរនោះគួរតែមានរោងចក្រកៀបប្រេងពីសំបកចន្ទីដែលចោលពីរោងចក្រទី១ និងមានរោងចក្រកែច្នៃកម្រិតសំបកចន្ទីក្រោយពីកៀបប្រេងពីរោងចក្រទី២ ដើម្បីផលិតជាជីបូជូនស្វាយចន្ទីកម្ពុជា។ ដូចនេះរោងចក្រទាំងនេះនឹងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក មិនបាច់ចំណាយដឹកជញ្ជូនឆ្ងាយ ច្បាស់ណាស់ថ្លៃដើមផលិតនិងឆ្លាក់ចុះជាស្វ័យប្រវត្តិ។ ខណៈថ្លៃដើមទាប ផលិតផលស្វាយចន្ទីកម្ពុជា អាចប្រជែងនៅលើទីផ្សារអន្តរជាតិបាន។ បច្ចុប្បន្នតម្លៃស្វាយចន្ទីកែច្នៃ របស់កម្ពុជាមានតម្លៃថ្លៃពិបាកនឹងប្រកួតប្រជែង។

AIP Needs Creating to Bolster Agro-Industries

The Agro-industrial Park (AIP) is a strategic hub for agro-industry development. It serves as a specialized zone where agro-industrial plants can be established, benefiting from unique incentives and resources.

A SEZ-like zone is needed for the development of agro-industrial plants. The cost of production can be lower and more competitive if an Agro-industrial park, AIP, is granted special incentives such as tax breaks, subsidized utilities, and streamlined regulatory processes similar to those enjoyed by Special Economic Zones.

Cashew processing plants, for instance, can be built along with Cashew nut shell liquid (CNSL) plants and Cashew nut shell extract (CNSE) so that those plants can fulfil the needs of one another and the cost of production can be automatically reduced. Once the cost of production is lower, Cambodian cashew products can compete with the rest of the world. In contemporary times, Cambodian nuts are considered premium, and the price is higher.

សត្វដង្កូវរុកដី

ជន្លេនជាឧទាហរណ៍នៃ "សត្វដង្កូវរុកដី" ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី។ នេះគឺជាសារៈសំខាន់សេដ្ឋកិច្ចរបស់ពួកវាមួយចំនួន៖

អត្ថប្រយោជន៍៖

1. ការបន្ស្រូងដី៖ ពពួកជន្លេនដីករណ្តៅ បង្កើតផ្លូវរូងក្រោមដីដែលធ្វើឱ្យមានខ្យល់ក្នុងដី ការជ្រៀតចូលទឹក និងការលូតលាស់ឫស។
2. ជារដ្ឋនៃអាហារបន្តម្តង៖ ពពួកជន្លេនបំបែកសារធាតុសរីរាង្គ កែច្នៃសារធាតុចិញ្ចឹម និងធ្វើឱ្យពួកវាមានដល់រុក្ខជាតិ។
3. រចនាសម្ព័ន្ធដី៖ ពពួកជន្លេនធ្វើអោយប្រសើរឡើងនូវរចនាសម្ព័ន្ធដី បង្កើនសមត្ថភាពទប់ទឹក និងដីជាតិរបស់វា។
4. វិស្វកម្មប្រព័ន្ធអេកូឡូស៊ី៖ ពពួកជន្លេនកែប្រែបរិស្ថាន បង្កើតជម្រកសម្រាប់សារពាង្គកាយផ្សេងទៀត។
5. ជីវចម្រុះ៖ ពពួកជន្លេនរួមចំណែកដល់ជីវចម្រុះដោយគាំទ្របណ្តាញរដ្ឋអាហារ។
6. កសិកម្ម៖ ពពួកជន្លេនត្រូវបានគេប្រើប្រាស់ក្នុងដីកំប៉ុស ដែលផលិតជាដីកំប៉ុសដែលសម្បូរសារធាតុចិញ្ចឹមសម្រាប់កសិកម្ម។
7. សូចនាករអេកូឡូស៊ី៖ ពពួកជន្លេនដើរតួនាទីសូចនាករនៃសុខភាពដី និងគុណភាពប្រព័ន្ធអេកូឡូស៊ី។

គុណវិបត្តិ៖

1. សំណឹកដី៖ ពពួកជន្លេនអាចរួមចំណែកដល់ការសំណឹកដីដោយការដីករណ្តៅ ធ្វើឱ្យដីងាយស្រួលសំណឹកដោយទឹក និងខ្យល់។
2. ការបំផ្លាញដំណាំ៖ ក្នុងករណីដឹកថ្លៃ ពពួកជន្លេនអាចបំផ្លាញដំណាំដូចជា អាល់ហ្វាល្វា ឬ ផ្កាត្នាំពូ ដោយការដីកចូលទៅក្នុងឫស។ សរុបមក ពពួកជន្លេនមានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់ ហើយសារៈសំខាន់របស់វានៅក្នុងប្រព័ន្ធអេកូឡូស៊ីមិនអាចកាត់ថ្លៃបាន ពួកវាជាសមាសធាតុដ៏មានតម្លៃនៃប្រព័ន្ធអេកូឡូស៊ីដី ហើយសកម្មភាពរបស់ពួកវាជួយដល់ផលិតភាពកសិកម្ម និងសុខភាពប្រព័ន្ធអេកូឡូស៊ី។



Figure 1 Earthworm

សូមចំណាំថាដីធម្មជាតិផ្តល់ថាមពលដល់ដី ដីគឺមីផ្តល់ថាមពលដល់ដំណាំ

Boring Animals

Earthworms are indeed examples of "boring animals" that play a crucial role in ecosystems. Here are some of their economic importance:

Benefits:

1. Soil aeration: Earthworms burrow, creating tunnels that improve soil aeration, water infiltration, and root growth.
2. Nutrient cycling: Earthworms break down organic matter, recycling nutrients and making them available to plants.
3. Soil structure: Earthworms improve soil structure, increasing water-holding capacity and fertility.
4. Ecosystem engineering: Earthworms modify their environment, creating habitat for other organisms.
5. Biodiversity: Earthworms contribute to biodiversity by supporting complex food webs.
6. Agriculture: Earthworms are used in vermicomposting, producing nutrient-rich compost for agriculture.
7. Ecological indicators: Earthworms indicate soil health and ecosystem quality.

Costs:

1. Soil erosion: Earthworms can increase soil erosion by burrowing, making soil more susceptible to water and wind erosion.
2. Crop damage: In rare cases, earthworms can damage crops, such as alfalfa or clover, by burrowing into roots.

Earthworms have significant economic benefits, and their importance in ecosystems cannot be overstated. They are a valuable component of soil ecosystems, and their activities support agricultural productivity and ecosystem health.



តម្រូវការគុណភាពគ្រាប់ឆ្នាំង

ក. គ្រាប់ស្រស់

1. គ្រាប់ចន្លោះ ៩៧គ្រាប់ ទៅ ១១៥គ្រាប់ សាច់ ២៧០ក្រាម (ក្នុង ១គីឡូក្រាម) សំណើមចន្លោះ ១៥% – ១៧% (កម្រិត១)
2. គ្រាប់ចន្លោះ ១១៦ គ្រាប់ ទៅ ១៤៩គ្រាប់ សាច់ ២៧០ក្រាម (ក្នុង ១គីឡូក្រាម) សំណើមចន្លោះ ១៥% – ១៧% (កម្រិត២)
3. គ្រាប់ចន្លោះ ១៥០ គ្រាប់ ទៅ ១៧០គ្រាប់ (ក្នុង១គីឡូក្រាម) សំណើមចន្លោះ ១៥% – ១៧% (កម្រិត៣)

ខ. គ្រាប់ស្អាតសាច់មើលសំណើមក្រោម ១០%

1. ១. កម្រិតទី១ សាច់ចន្លោះ ២៨០ក្រាម ឡើងទៅក្នុង១១០គ្រាប់ (ក្នុងមួយគីឡូគ្រាប់)
2. ២. កម្រិតទី២ សាច់ ២៤០ក្រាម- ២៧០ក្រាម (ក្នុងមួយគីឡូគ្រាប់)
3. ៣. កម្រិតទី៣ សាច់ចន្លោះ ១៩០ក្រាម - ២៣០ក្រាម (ក្នុង មួយគីឡូគ្រាប់)



ស្តង់ដារគ្រាប់ចន្លឹកកែច្នៃ

គ្រាប់ចន្លឹក M23 (H-09 ដើមដូរ) ចំនួនគ្រាប់ចន្លោះ ៩៥ គ្រាប់ ដល់ ១១០គ្រាប់ ក្នុងមួយគីឡូអាចបានគ្រាប់កែច្នៃ W160 ដល់ W180។ គ្រាប់ចន្លឹក M23 (ចុងដូរ) ចំនួនគ្រាប់១២៤ ដល់ ១៥០គ្រាប់ក្នុង១ គីឡូក្រាម អាចបានគ្រាប់កែច្នៃ W210 ដល់ W320។ គ្រាប់ពូជ ដូនតា ចំនួនគ្រាប់ ១១០គ្រាប់ ដល់ ១៨០គ្រាប់អាចបានគ្រាប់កែច្នៃ W450

W (whole) គ្រាប់មិនមានបែក

WW (whole white) គ្រាប់មិនមានបែក ពណ៌សល្អ

NW (Natural White) គ្រាប់បកជាប់សំបកស្ទើង

WS (Split Halves) គ្រាប់បែកមួយចំហៀង

LWP (Large white Piece) គ្រាប់បែកច្រើនចំណែក

រត្នទី១គីកែច្នៃយកគ្រាប់លក់ ១តោនគ្រាប់ បានសាច់ ២៥០

គីឡូក្រាម (មួយតោនសាច់ចន្លោះ ៦២០០ដុល្លា ទៅ ៨០០០ដុល្លា) សល់សំបក ៧៥០គីឡូក្រាម។ រត្នទី២ លក់សំបកក្រោយការកែច្នៃ (CNSL) ដើម្បីភ្ជាប់យកប្រេង ១តោនសំបកតម្លៃចន្លោះពី៥០ដុល្លា ទៅ ១០០ដុល្លា។ ៣ឬ៤គីឡូសំបកបានប្រេង(Biofuel) ១គីឡូ។ រត្នទី ៣ យកកម្ទេចសំបក (CNSE) មកកែច្នៃជាផ្សេងៗសម្រាប់ហកម្ម ឬជាដី (Biochar)។

Training For Quality Control

Kampong Thom, October 6

In Cambodia, cashew nut farming is a vital economic activity, especially for rural communities. However, many farmers lack the necessary skills for effective post-harvest management, resulting in missed opportunities for value addition and income enhancement. The Cashew Nut Association of Cambodia (CAC) has proposed a focused one-day training program to significantly improve local farmers' post-harvest and quality control knowledge and business matching. This initiative aligns with PEARL's mission to foster sustainable development through capacity building and economic empowerment. The training aims to seamlessly connect harvesting and quality controlling, empowering farmers to enhance product quality and explore opportunities for establishing their businesses in the future.

Enhance Post-Harvest Techniques: Equip farmers with advanced post-harvest techniques to reduce losses and improve storage, ultimately increasing cashew nut yield and quality.

Improve Yield and Quality Management: The training program will provide farmers with essential skills to optimize cashew nut yield and preserve quality throughout the process, from harvesting to storage. This will ensure that the cashew nuts meet the required market standards.

Acknowledgement

Many thanks to NGOs which help contribute to the work of CAC

✎ FAO-PEARL Project

✎ Representative office of Mitsubishi Corporation, Phnom Penh Office, which helps farmers cope with climate change and marketing research.

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មយក ចិត្តទុកដាក់ខ្ពស់លើវិស័យស្វាយចន្ទី

កំពង់ធំ ៦ សីហា ២០២៤

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB បានដឹកនាំសហការី ចុះ ជួបប្រជុំជាមួយ សមាគមស្វាយចន្ទីកម្ពុជា នៅខេត្តកំពង់ធំ ក្នុងគោលបំណង អភិវឌ្ឍផលិតកម្ម គុណភាព និងទីផ្សារស្វាយចន្ទី។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់សមាគមស្វាយចន្ទីនៅខេត្តកំពង់ធំ រួមមាន៖ ទី១. ការយកចិត្តទុកដាក់លើការថែទាំ និងការបង្កើនផលស្វាយចន្ទី ទី២. ការប្រើប្រាស់ដី ថ្នាំ លើដំណាំស្វាយចន្ទីពេលមុនផ្កានិងពេលកំពុងផ្កា ទី៣.បង្កើនការកែច្នៃស្វាយចន្ទី និងការប្រមូលប្រមូលវិនិយោគិនក្នុងស្រុកដើម្បីចូលរួមជាមួយសមាគម និងអនុសាសន៍ផ្សេងៗទៀត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំពីរបៀបនៃការគ្រប់គ្រងទុនឱ្យមានប្រសិទ្ធភាពផងដែរ ទាំងទុនបង្វិល និងទុនវិនិយោគ ដែលក្នុងនោះរួមមាន ទុនក្នុងការវិនិយោគសម្រាប់កែច្នៃ ទុនសម្រាប់ទិញគ្រាប់ស្វាយចន្ទី និងទុនប្រើប្រាស់បំរុងការពារសម្រាប់ប្រើប្រាស់ក្នុងគ្រោះមហន្តរាយ។



Figure 2 H.E. Dr. Kao Thach, Delegate of Royal Government in charge as CEO of ARDB

ARDB Head Pays Hot Attention to Cashew

Kampong Thom August 6, 2024

On the morning of August 6, 2024, H.E. Dr. Kao Thach, Delegate of the Royal Government and CEO of the Agricultural and Rural Development Bank (ARDB), convened a meeting with the Cashew Nut Association of Cambodia in Kampong Thom Province to discuss strategies for enhancing cashew nut production, quality, and marketability. During the meeting, H.E. Dr. Thach put forth crucial recommendations to the Cashew Association of Cambodia, emphasizing the following:

1. Ensuring meticulous care of cashew nut growth and production yields.
2. Imposing proper utilization of fertilizers in cultivating cashews before and during flowering.
3. Increasing the processing of cashew final products and mobilizing more local investors to join the association.

Furthermore, H.E. Dr. Thach expounded on strategies for effectively managing working capital and investment capital throughout the process, emphasizing allocating funds for acquiring and processing cashew nuts and establishing capital reserves for unforeseen contingencies.

សសក ចូលរួមកិច្ចប្រជុំតុល្យវិបាកដោយ UNDP

ភ្នំពេញ ០៨ សីហា ២០២៤

សសក មានកិត្តិយសដែល UNDP អញ្ជើញចូលរួមកម្មវិធីតុល្យវិបាក ធ្វើទៅលើ ការពិភាក្សាលើបញ្ហា កសិចំណីអាហារ នៅភ្នំពេញ ជាមួយអង្គការសមាគមដទៃទៀត។ គោលដៅនៃកិច្ចប្រជុំគ្រោះយោបល់នេះ គឺ កំណត់ការចូលរួមរបស់អង្គការសមាគម និងតម្រូវការ ដើម្បីដាក់បញ្ចូលគ្នាក្នុង ផែនការយុទ្ធសាស្ត្រដែលបានរចនាឡើងហើយ។ ទី២ គឺប្រមូលប្រមូលព័ត៌មានត្រលប់ពីឧបសគ្គ ដើម្បីស្នើឡើងនូវបទអន្តរាគមន៍ដែលមានអាទិភាពក្នុងខ្សែច្រកផលិតកម្មនិញ កសិកម្មដែលមានសក្តានុពល។

CAC Joins UNDP Round Table Discussion

Phnom Penh, August 6

CAC is pleased to be invited to join a roundtable focus group consultation with representatives from the Civil Society Organizations (CSOs) in Cambodia. The general objectives of the roundtable consultation include:

- to identify and engage CSO representatives to ensure their perspectives and needs are incorporated into the portfolio design and strategy;

- to gather valuable feedback on barriers to proposed interventions and prioritize value chains of crucial agriculture commodities; and
- to foster collaboration and secure buy-in from the CSO representatives for an improved design of the portfolio as well as successful implementation.

ប្រតិភូ សសក ទស្សនកិច្ចនៅអូស្ត្រាលី

សីហា ២០២៤

លោក ស៊ុយ កុកធាន អនុប្រធាន សសក បានដឹកនាំប្រតិភូមានសក្តានុពល ធ្វើដំណើរទស្សនកិច្ចទៅប្រទេសអូស្ត្រាលី ក្នុងគោលបំណងស្វែងរកនិងចាប់យកឱកាសវិនិយោគលើវិស័យ ស្វាយចន្ទីនៅកម្ពុជា។ ប្រតិភូ សសក បានធ្វើទស្សនកិច្ចតាមបណ្តាញធុរកិច្ចមួយចំនួន ហើយក៏បានចុះ កម្មសិក្សាតាមសហគមន៍កសិកម្មមួយចំនួនដែរ។ ទោះយ៉ាងនេះក្តី សសក សង្កេតឃើញថាទំនិញចន្ទីកម្ពុជានៅលើទីផ្សារអូស្ត្រាលីមានតិច អាចជាឱកាសមួយដោយសារ ភាពកម្រនៃមុខទំនិញកសិផលកែច្នៃដាក់លក់លើទីផ្សារអូស្ត្រាលី។ ខណៈយើងឃើញគ្រាប់ចន្ទីកែច្នៃដាក់លក់នៅលើទីផ្សារសុទ្ធតែផលិតផលប្រទេសដទៃ។ បើទោះយ៉ាងនេះក្តី មានការបញ្ជាក់ទិញផ្សំពីទីនោះ ប៉ុន្តែ សសក មិនអាចទទួលបានដោយសមាជិកជាសហគ្រាសរបស់យើងពុំមានសមត្ថភាពផ្គត់ផ្គង់ទំនិញជូនអ្នកបញ្ជាទិញ គឺដោយសារយើងពុំមានទុនបង្វិលសម្រាប់ទិញគ្រាប់នៅស្តុកទុក ដើម្បីកែច្នៃ ធ្វើឱ្យគ្រាប់នៅហូរចេញក្រៅប្រទេសយ៉ាងគំហុកបន្ទាប់ពីប្រមូលផល។ ដូច្នេះសហគ្រាសក្នុងស្រុកចាំបាច់ត្រូវតែអាចទទួលហិរញ្ញប្បទានដើម្បីធ្វើជាទុនបង្វិលក្នុងការទិញគ្រាប់នៅស្តុកទុកកែច្នៃ។

CAC Delegates Pay a Business Visit in Aussie

August, 2024

A group of CAC's potential members, led by Mr. Suy Kok Thean, embarks on a business visit to Australia with a clear goal: to explore and seize the potential for growth in the cashew sector. The CAC delegates engage with various business departments and farm communities, highlighting the promising future of this sector. However, the limited presence of Cambodian cashew products in Australian markets underscores the unique opportunity this presents, given the rarity of Cambodian export commodities. While cashew products are available in marts, they are often labeled as products from other countries. However, when large orders occur, CAC and its stakeholders face a significant challenge: lack of RCN. The immediate outflow of RCN from Cambodia after the harvest exacerbates this issue. Therefore, local enterprises must secure more

working capital to compete in buying stock and prospect processing.

វគ្គបណ្តុះបណ្តាលការកែច្នៃ

កំពង់ធំ ២៧ សីហា

វគ្គសិក្សារយៈពេលពីរថ្ងៃ ផ្ដោតលើការកែច្នៃកម្រិតមូលដ្ឋាន ការសិក្សានេះក៏ផ្ដោតផងដែរ លើការប្រើប្រាស់ម៉ាស៊ីនពាក់ កណ្តាលស្វ័យប្រវត្តិ ដើម្បីបង្កើនប្រសិទ្ធផល សម្រាប់ការកែច្នៃកលក្ខណៈគ្រួសារ។ ថ្ងៃដំបូងនៃវគ្គសិក្សានេះ ឃើញថាសិក្ខាកាម ចូលរួមប្រកបដោយមាមពល និងចំណង់លើចំណេះកែច្នៃគ្រាប់ចន្ទី។ រៀនទ្រឹស្តីក្នុងបន្ទប់ អនុវត្តផ្ទាល់ក្នុងរោងចក្រដែលមានបន្ទប់ស្តង់ដា។ សហការរៀបចំដោយ វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ សមាគមស្វាយចន្ទីកម្ពុជា សហគ្រាសពាក្យអេកូ ឧបត្ថម្ភដោយ GIZ ។

Training Session on Processing Supported by GIZ-CRAS

Kampong Thom August 27, 2024

The two-day training focused on basic processed nuts. The course captivated participants by introducing new machinery for a micro family-scale business. The first day of processing training was filled with energy and enthusiasm. In-depth theories were discussed in the room, complemented by hands-on practice at the well-equipped 3CORsECO factory to gain extensive knowledge of cashew nut semi-products. The training was co-organized by the Polytechnique Institute of Kampong Thom, CAC, and 3CORsECO and supported by GIZ.



Figure 3 Training Session on RCN Quality Control Management, Co-organized by CAC and PIKT



ការប្រែប្រួលអាកាសធាតុបំផ្លាញដំណាំស្វាយចន្ទី

ការសិក្សា ប្រទេសឥណ្ឌូនេស៊ី (ខែកញ្ញា ២០២៤)

សមាគមស្វាយចន្ទីកម្ពុជា បានបញ្ជូនតំណាង របស់ខ្លួន សិក្សាបន្ថែម ពីផលិតកម្មស្វាយចន្ទីនៅឥណ្ឌូនេស៊ី កាលពីចុងខែសីហា។ ពួកគេ ជួបប្រទះនូវការកើនឡើងនៃការបំផ្លាញដំណាំស្វាយចន្ទី ដោយសារកម្រិតកើនឡើង និងគ្រោះរាំងស្ងួត ដែលបង្កឱ្យមានប្រជា សត្វល្អិតច្រើនកើតឡើង និងបំផ្លាញដំណាំចន្ទី។ ទិន្នផលឆ្នាំនេះមិន គួរជាទីពេញចិត្តឡើយ។ ឥណ្ឌូនេស៊ីផលិត គ្រាប់នៅបានចំនួន ប្រហែល ២៥០ ០០០តោន ក្នុងមួយ ឆ្នាំ ដែលភាគច្រើននាំចេញទៅ លក់នៅប្រទេសវៀតណាម និងឥណ្ឌា។

Cashew Crops being Attacked by Pests.

Sumba, Indonesia, August 2024

Young cashew fruits, which emerged in early August, are struggling due to an infestation of tea mosquito bugs. This has raised concerns about a potential significant drop in production. Additionally, climate change is believed to be responsible for the pest surge affecting the cashew trees. The region has been experiencing harsh drought conditions, with no rainfall for the past month.

Indonesia produces 250,000 MT of cashews annually, the majority of which are exported to Vietnam. However, this year's output poses a problem for traders from India and Vietnam.

CAC representative visits Indonesia

ឧស្សាហកម្មស្វាយចន្ទីកម្ពុជាទស្សនកិច្ចប្រទេសវៀតណាម

HCM, Tuy Hao, and Binh Dinh, ខែកញ្ញា ឆ្នាំ 2024

សសក គឺជាប្រតិភូមួយក្នុងចំណោមប្រតិភូមកពី ស្ថានទូត អូស្ត្រាលី ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា អនុរដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្ម ក្រោមគំនិតផ្តួចផ្តើមរបស់ និងឧបត្ថម្ភដោយ CAPRED។ ប្រតិភូបាន ចូលរួមសម្ភាសការសម្ភាស និងពិភាក្សាការងារជាមួយសមាគម ស្វាយចន្ទីវៀតណាមនៅទីស្តីការក្រសួងកសិកម្មនាទីក្រុងហ្គីដីមីញ៉ា។ ការជួបប្រជុំជាមួយសមាគមស្វាយចន្ទីវៀតណាម មានសារៈសំខាន់ ក្នុងការសិក្សាពីតួនាទីសមាគមក្នុងការសម្របសម្រួលរវាងកសិករ ឈ្មួញ រោងចក្រកែច្នៃ និងអ្នកនាំចេញនាំចូល ដែលធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃដ៏ធំជាងគេលើ លោក។ ប្រតិភូបន្តទស្សនកិច្ច រោងចក្រកែច្នៃស្វាយចន្ទីរបស់ក្រុម ហ៊ុនអូឡាំនៅខេត្ត ឡាយហោ និងខេត្តប៊ីញឌីញ នៅប៉ែកកណ្តាលវៀតណាម ជាប់ព្រំដែនខេត្តរតនគិរី របស់កម្ពុជា ដើម្បីសិក្សាខ្សែច្រវាក់ ផលិតកម្មនៃរោងចក្រនេះ។

សិប្បកម្មស្ទឹងត្រែង ស្វែងរកទីផ្សារបន្ថែមនៅជប៉ុន

តូក្យូ ប្រទេសជប៉ុន (ខែសីហា ២០២៤)

យើងមានមោទនភាពដែលត្រូវបានស្វាគមន៍ដោយក្រុមហ៊ុនក្នុងរយៈពេលមួយសតវត្សន៍នៃប្រវត្តិសាស្ត្រដែលមានទង់ជាតិកម្ពុជា។ ពួកគេត្រូវបានបំផុសគំនិតដោយការប្តេជ្ញាចិត្តរបស់យើងចំពោះសង្គមនិងការទទួលខុសត្រូវប្រកប ដោយចីរភាព។ ក្នុងអំឡុងពេលពិភាក្សាយើងបានចែករំលែកការយល់ដឹងអំពីវាធានាពិភាក្សាអាទិភាពលើតំបន់អភិវឌ្ឍន៍ក្រីក្រណា ដែល HCST ស្ថិតនៅ។ កិច្ចប្រជុំនេះទទួលបានជោគជ័យនិងជាការចាប់ផ្តើមនៃការសហការសន្យាមួយក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចដ៏រស់រវើកនៅក្នុងសហគមន៍ជនបទនៃតំបន់ភាគឦសាននៃកម្ពុជាតាមរយៈការនាំចូលគ្រាប់ស្វាយចន្ទីកែច្នៃនិងម្រេច។ ពួកយើងប្រឹងប្រែងមិនមែនដើម្បីតែផលប្រយោជន៍នោះទេ គឺដើម្បីលើកស្ទួយប្រទេសខ្មែរជាទីស្រឡាញ់របស់យើងទាំងមូល។

HCST Conducts a Business visit in Japan

Tokyo, Japan, August 2024

We were honoured to be welcomed by a company with a century of history, proudly carrying our Cambodian flag. Our unwavering commitment to social and sustainable responsibilities greatly inspired them.

During our discussions, we provided valuable insights about the prioritized triangle of development area of the Royal Government of Cambodia, where HCST is strategically positioned.

The meeting was successful and marked the inception of a robust collaboration aimed at driving vibrant economic growth in the rural communities of our northeastern region by importing processed cashew nuts and Cambodian pepper. At HCST, we toil diligently, not merely for our gain, but to champion our beloved Cambodia. On the next trip, we will make a definitive visit to Angkor Wat.

Cashew Stakeholders Visit Vietnam

HCM, Tuy Hao, and Binh Dinh province, September 2024

The Cashew Nut Association of Cambodia is one of the cashew stockholders invited by Cambodia Australia Partnership Resilient Economic Development, CAPRED, to organize the study tour to Vietnam. This trip provided the invaluable opportunity to meet with Vinacas and gain deep insights into its pivotal role in supporting the cashew industry within the local and global value chain.

The meeting with Vinacas was crucial. It has provided with a comprehensive understanding of the intricate connections between manufacturers and exporters and their collaborations with international cashew suppliers like Cambodia and West Africa.

The rapid development of the cashew industry in Vietnam, which has attracted international companies such as OFI, is a significant aspect to consider. This serves as a reminder to the private sector in Cambodia to enhance efforts to foster competitiveness and promote fair trade. Additionally, government agencies have a crucial role in attracting foreign investors by offering incentives.



Figure 4 The cashew stakeholders from Cambodia, supported by CAPRED, visit Vinacas and OFI factories in Vietnam.

សមាគមចំនួនពស្វ័យស្វែងជម្រុញពាណិជ្ជកម្មជាមួយ ខេត្តក្រចេះ

នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកសិកម្មម្ហូបអាហារ និងវេទិកាសហប្រតិបត្តិការឧស្សាហកម្ម ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណានឌីង តំបន់ស្វ័យគត្តក្រចេះ រៀបចំដោយ សមាគមគយចិន ជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំពាណិជ្ជកម្ម កសិកម្ម ជួបជុំគ្នាស្វែងរកដៃគូដោះដូរពាណិជ្ជកម្ម។

សមាគមកសិម្មរបស់កម្ពុជាចំនួន៣ ត្រូវបានយកចិត្តទុកដាក់ពីខាងភាគីចិន ក្នុងនោះមាន សមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ សមាគមសម្ព័ន្ធដំឡងមីកម្ពុជា-ចិន ត្រូវបានជ្រើសរើស ដើម្បីចុះអនុស្សាវរណៈយោគយល់គ្នាជាមួយសមាគមគយខេត្តក្រចេះ ដើម្បីជម្រុញពាណិជ្ជកម្មកសិកម្ម។

ពិធីនេះស្ថិតក្រោមអធិបតីពីសំណាក់លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ប្រុងឈួន ប្រធានសមាគមគយចិនប្រចាំខេត្តក្រចេះ។ គោលដៅនៃអនុស្សាវរណៈនេះ គឺបន្តជម្រុញពាណិជ្ជកម្មកសិផលពីកម្ពុជាទៅខេត្តក្រចេះមានដូចជា គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡងមី ដោយកាត់បន្ថយរបាំងមួយចំនួន និងឱ្យបានលឿនតាមដែលអាចធ្វើបាន។



Figure 5 Mr. Suy Kokthean, President of the Khmer Swiftlet Association, signs an MoU with Ms. YANG Yu Fang, Guangxi Customs Clearing Federation.

Triple Find Ways to Boost Trade with Guangxi

The 21st CAEXPO RCEP Agricultural and Food Products Trade and Industry Cooperation Forum, organized by the China Online Clearing Association, serves as a platform for agricultural business leaders to discuss and form partnerships.

The Cambodia China Cassava Alliance Association (CCCCA) was asked to assemble a team of agricultural business leaders to participate in the forum. Eventually, three associations agreed to join: the Cashewnut Association of Cambodia (CAC), the Cambodia Pepper & Spices Federation (CPSF), and the Khmer Swiftlet Association (KSA). The MoU Ceremony was presided over by HE Someth Somnea, Under Secretary of States of the Ministry of Commerce, and Mr. Bai Fong Chuan, the President of China Online Customs Clearing Association. We would like to express our sincere thanks to HE Someth Somnea for delivering an excellent speech that deeply impressed the Chinese leaders and all participants. The purpose of the MoU is to facilitate the clearance of agricultural products from

Cambodia to make it faster and easier, and to boost trade between the private sectors and Guangxi Province. It mainly focuses on reducing barriers so that Cambodian agricultural products can be exported directly to Guangxi Province. Previously, some of Cambodia's agricultural products were sent to Guangxi through other countries due to certain requirements. The China Customs Clearance Network (Guangxi Customs Brokers Association) will provide facilitated customs clearance services, including trade compliance, consulting, customs laws and regulations consulting, commodity trade matchmaking, logistics services, warehousing services, and other convenient customs clearance services.



Figure 6 Training on semi-processing on cashew kernel supported by GIZ-CRAS

សមាគមស្វាយចន្ទីកម្ពុជា ថាកម្ពុជាក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីនៅធំជាងគេទីពីររបស់ពិភពលោក

ម៉ុំ គន្ធា / Khmer Times

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា (សសក) កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីនៅធំជាងគេទីពីររបស់ពិភពលោក ជាមួយនឹងការផលិតសរុបចំនួន ៨៣០ ០០០ តោនក្នុងរយៈពេលប្រាំពីរខែចុងក្រោយនៃឆ្នាំ ២០២៤។ សមាគមស្វាយចន្ទីកម្ពុជាបាននិយាយថា មានការកើនឡើងគួរឱ្យកត់សម្គាល់នៃការនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់រៀងរាល់ឆ្នាំ ដែលមានចំនួនជាង ៧៨០ ០០០ តោន ដែលមានតម្លៃ ១ ០៩២ លានដុល្លារ។ នេះគឺជាលទ្ធផលនៃការកើនឡើង ៣៦,៧ ភាគរយនៅក្នុងបរិមាណនិងការកើនឡើង ២៨,១ ភាគរយនៅក្នុងតម្លៃ។ លោក អ៊ូន ស៊ីលត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានប្រាប់កាសែតខ្មែរថាមស័កាលពីថ្ងៃអាទិត្យថា ការកើនឡើងនេះមិនមែនជារឿងចៃដន្យនោះទេ ព្រោះចាប់តាំងពីខែសីហាមក សមាគមស្វាយចន្ទីកម្ពុជា រកឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារដំណាំស្វាយចន្ទីសម្របខ្លួនទៅនឹងបាតុភូត El Nino ។ ចំណែកតំបន់ដែលកំពុងដាំដុះក៏មានការកើនឡើងបន្តិចដែរ។

Cambodia becomes world's second-largest producer of RCN, CAC says

Mom Kunthea / Khmer Times, August 19, 2024

According to the Cashew Nut Association of Cambodia (CAC) report, Cambodia has become the world's second-largest producer of raw cashew nuts, with a total production of 830,000 tonnes in the last seven months of 2024.

CAC said there has been a significant increase in cashew exports to Vietnam, amounting to over 780,000 tonnes valued at \$1,092 million. This represents a 36.7 per cent increase in volume and a 28.1 per cent increase in value.

Uon Silot, President of the Cashew Nut Association of Cambodia (CAC), told Khmer Times on Sunday that this increase is not accidental. Since May, the CAC has seen a significant increase due to cashew nut crops adapting to the El Nino phenomenon, while the area under cultivation has also slightly increased.

ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំលើកដំបូងសម្រាប់គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ កាសែតខ្មែរថាមស័

លោកស្រី ចម និមុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី១ សម្រាប់គណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលមានការចូលរួមពីអនុប្រធាន និងសមាជិកគណៈកម្មាធិការនៅក្រសួងកាលពីថ្ងៃអង្គារ។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កិច្ចប្រជុំនេះមានគោលបំណងប្រកាសសមាសភាពនៃប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មការ គ.ត.គ.ស. ដូចមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៦ សសរ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អនុម័តលើស្ថាប័ននានា និងស្ថាប័ននានារវាងសមិទ្ធកម្ម និង កិច្ចពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធភាព។ គួររំលឹកផងដែរថា “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបង្កើន ផលិតភាព និងការប្រកួតប្រជែងរបស់គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដែលជាអាទិភាពមួយរបស់ប្រទេសសម្រាប់ដំណាំកសិឧស្សាហកម្ម។

MoC conducts first meeting for National Cashew Policy 2022-2027

Mom Kunthea / Khmer Times, August 21, 2024

Cham Nimul, Minister of Commerce, presided over the first meeting of the Inter-Ministerial Committee for Monitoring and Evaluating the Implementation of the National Cashew Policy 2022-2027.

As the chair of the Inter-Ministerial Committee, Nimul addressed the first committee meeting, which was attended by vice-chairs and committee members at the ministry.

As per the news release on its social media, the meeting was a testament to the Royal Government's commitment to the cashew industry. The meeting aimed to announce Royal Government Decision No. 16 (dated January 12, 2024), which endorsed the policy's indicators and key performance indicators and discussed its effective implementation. It's worth noting that the launch of 'The National Cashew Policy 2022-2027' is a significant step towards enhancing the productivity and competitiveness of Cambodia's cashews, a key priority in the country's agro-industrial sector.

Japan helps Cambodia toward its goal of being a top cashew exporter.

Nikkei Asia

A Japanese real estate developer has helped Cambodia take a big step toward becoming the world's top cashew exporter, a goal that might not be as distant as it appears at first glance. In early June, Mirarth Holdings commemorated the completion of a small cashew processing plant in the central province of Kampong Thom, near Siem Reap.

"The new plant symbolizes Cambodia's strategy to become the biggest exporter of cashews in the world," Kampong Thom Vice Gov. Nhek Ban Kheng said.

The development of a processing hub was a key initiative of then-Prime Minister Hun Sen, who currently serves as president of the Senate.

The CAC estimates that 95% of cashews produced in Cambodia go unprocessed to Vietnam, and a survey commissioned by the Japan International Cooperation Agency (JICA) indicates that Vietnamese buyers often smuggle unshelled cashews into Vietnam.

The CAC estimate and JICA survey suggest Vietnam processes large amounts of nuts produced in Cambodia and export them as "made in Vietnam."

"The issue of Cambodian cashews being exported as Vietnamese cashews highlights concerns over mislabeling and the integrity of agricultural exports," said Uon Silot, country director of the CAC. The CAC is fighting on other fronts to gain some cashew clout. It is striving to boost recognition of the M23 variant of cashews, a hybrid of native and introduced varieties that feature large-sized nuts. It is also pushing the creation of a mechanism to trace a nut's origin back to the grower and overseas buyers to use made-in-Cambodia labels, Uon Silot said.

គ្រាប់ស្វាយចន្ទីកែច្នៃត្រៀមរាយលុកទីផ្សារដែនអាកាសនៅកម្ពុជា

កាសែតខ្មែរថាមស៍

ក្នុងពេលឆាប់ៗខាងមុខនេះ គ្រាប់ស្វាយចន្ទីកម្ពុជានឹងមានរក្ខមាននៅតាមបណ្តាអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល។ កាលពីថ្ងៃសុក្រ ក្រសួងពាណិជ្ជកម្ម បានឈានដល់ការសម្រេចដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃនៅតាមក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល។ លោក Takayuki Imahashi មន្ត្រីផែនការអាជីវកម្ម ក្រុមហ៊ុន Mirarth Agri Tech Co Ltd មានប្រសាសន៍ថា “ការផ្សព្វផ្សាយគ្រាប់ស្វាយចន្ទីនៅអាកាសយានដ្ឋាន គឺជាឱកាសដ៏ល្អមួយ ដើម្បីបង្កើនការយល់ដឹងក្នុងចំណោមអ្នកដំណើរអន្តរជាតិអំពីប្រទេសកម្ពុជា ក្នុងនាមជាប្រទេសផលិតគ្រាប់ស្វាយចន្ទីកំពូលមួយក្នុងពិភពលោក”។ លោកបានបន្ថែមថា “ គ្រាប់ស្វាយចន្ទីរបស់កម្ពុជាមិនត្រឹមតែមានគ្រាប់ធំជាងគេប៉ុណ្ណោះទេ ប៉ុន្តែក៏មានរសជាតិឆ្ងាញ់ពិសេសផងដែរ។ ការដាក់លក់គ្រាប់ស្វាយចន្ទីរបៀបនេះអាចជួយផ្សាយព័ត៌មានជាអន្តរជាតិ បង្កើនការទទួលស្គាល់ជាសកលនៃគ្រាប់ស្វាយចន្ទីកម្ពុជា»។

Processed cashew nuts set to invade Cambodian skies

Jigme Palden Pazo / Khmer Times

Cambodian cashew nuts are set to take to the skies. They will soon hit the shelves at airports and on-board airlines. The Ministry of Commerce decided on Friday to start selling processed cashew nuts on flights. Cashew nuts have never been sold on board before, said Silot Uon, President of the Cashewnut Association of Cambodia, to Khmer Times on Tuesday. This change will help increase sales because it is easier for tourists to find Cambodian nuts on board. Cambodia is a popular tourist destination, so this idea can boost local sales. “Promoting cashew nuts at airports is an excellent opportunity to increase awareness among international travelers about Cambodia as one of the top cashew nut-producing countries in the world,” said Takayuki Imahashi, Business Planning Officer, Mirarth Agri Tech Co Ltd.



Figure 7 Standard processing plant

MAFF says investors keen on agro-processing a priority

Mom Kunthea / Khmer Times (September 6, 2024)

Dith Tina, Minister of Agriculture, Forestry and Fisheries (MAFF), said Cambodia is ready to welcome investors keen on processing agricultural products, including rice, mango, cashew nuts, and edible bird nests. Ambassador Wang posted the meeting with Tina on his social media on Thursday: “The two sides agree to make joint efforts in building China-Cambodia Fish and Rice Corridor, supporting Cambodia’s agricultural modernization.”

Uon Silot, President of the Cashew Nut Association of Cambodia (CAC), told Khmer Times on Thursday that China is one of the largest cashew markets. Still, China does not need raw nuts because the labor there is expensive.

China's demand for large quantities of processed cashews is significant. Still, Cambodian enterprises currently lack the necessary resources and infrastructure to fulfill such orders, Uon Silot, President of the Cashew Nut Association of Cambodia (CAC), explained.



WHY CAC?

ប្រវត្តិសមាគមស្វាយចន្ទីកម្ពុជា

សមាគមស្វាយចន្ទីកម្ពុជា (សសក) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ក្រោមច្បាប់នៃប្រទេសកម្ពុជា។ សសក ជាស្ថាប័នក្រៅរដ្ឋាភិបាល ធ្វើការទាក់ទងនឹងខ្សែច្រវាក់ផលិតកម្ម ស្វាយចន្ទី។ គោលដៅសំខាន់គឺពង្រឹងភាពប្រកួតប្រជែង និងអភិវឌ្ឍវិស័យស្វាយចន្ទីក្នុងសហគមន៍កសិកម្មនិងអ្នកកែច្នៃ។ សសក មានសមាជិក ១៩ ៧២១ (ក្នុងចំណោម ២៥ ០០០) គ្រួសារ ៤៤ សហគមន៍កសិកម្ម លើផ្ទៃដីចំនួន ៣៧០ ០០០ហិកតា និងមានសមាជិកជាល្បី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ៣៦ (ក្នុងចំណោម ៤២)។ សមាគមស្វាយចន្ទីកម្ពុជា ជាស្ថាប័ន ឯករាជ្យ មិនចំណុះឱ្យស្ថាប័នក្រៅរដ្ឋាភិបាលណាមួយ។ សសក ធ្វើការសហការជាមួយសមាគមក្រៅរដ្ឋាភិបាលចំនួន៤ គឺសមាគមត្រចៀកកាំខ្មែរ សមាគមកសិករដំឡូងមីខ្មែរ សមាគមសហគ្រិនកសិកម្មកម្ពុជា។

CAC Background

The Cashew Nut Association of Cambodia (CAC) was set up under Cambodia's regulations in 2009. It is a non-governmental body along the entire cashew value chain. Its objective is to strengthen the competitiveness of Cambodia's cashew sectors and the development of Cambodian cooperative societies and cashew producers. CAC has 19,721 (out of 25,000) members (Cashew farmers), 44 Agricultural Cooperatives in a total of 370,000 hectares of cashew farms, some traders, and 35 (out of 42) small processing companies. CAC is an independent non-governmental entity and not any subsidiary of any institution. CAC has also worked with the Khmer Swiftlet Association (KSA), the Khmer Farmer Cassava Association (KFCA), and the Association of Cambodia Agripreneurs (ACA).

ផែនការយុទ្ធសាស្ត្រ របស់ សសក

សមាគមស្វាយចន្ទីកម្ពុជា មានផែនការយុទ្ធសាស្ត្រដូចតទៅ៖

១. ផ្តល់ការហ្វឹកហ្វឺនដល់កសិករ ដើម្បីទទួលបានផលច្រើនលើដីដែល និងកែប្រែកសិករទៅជាកសិពាណិជ្ជករ ក្នុងគោលបំណងបង្កើនតម្លៃបន្ថែមជូនពួកគាត់។
២. ស្រាវជ្រាវអភិវឌ្ឍ ពូជស្វាយចន្ទីដែលធុននឹងបម្រែបម្រួលអាកាសធាតុ។
៣. បង្កើននិងពង្រឹងសហគមន៍កសិកម្មដែលមានស្រាប់ ដោយផ្សារភ្ជាប់ពួកគាត់ជាមួយវិស័យឯកជន។
៤. កសាងឃ្លាំងសហគមន៍ ដើម្បីអាចឱ្យកសិកររក្សាទុកគ្រាប់នៅ ផ្គត់ផ្គង់ការកែច្នៃពេញមួយឆ្នាំ។
៥. ទាក់ទាញ សាងសង់រោងចក្រកែច្នៃ ដើម្បីផ្តល់តម្លៃបន្ថែមដល់ កសិករ។
៦. ប្រែក្លាយខេត្តកំពង់ធំ ជាតំបន់ឧស្សាហកម្មស្វាយចន្ទី ទាំងដាំដុះ និងកែច្នៃ។
៧. ជួយសហគ្រាសកែច្នៃ នូវសុវត្ថិភាពចំណីអាហារនិងការគ្រប់គ្រងគុណភាព។
៨. អភិវឌ្ឍន៍សិល្បៈនៃការរចនា ចូលទីផ្សារនិង រកទីផ្សារថ្មី ។
៩. ស្វែងរកឱកាសទទួលបានកម្ចីអត្រាការប្រាក់អនុគ្រោះ។

CAC Strategic Plan

1. Training farmers to increase production yield and turn them from regular farmers into agri-business farmers, increasing value added.
2. Research and develop new cashew varieties resistant to climate change.
3. Building more AC agricultural cooperatives and engaging AC and private sectors to work together.
4. Building up a community warehouse so that raw cashew nuts can be available for the whole year in Cambodia.
5. Increase processing plants so Cambodia can gain more value from cashew nuts.
6. Transforming Kampong Thom province into a Cashew nut industrial zone for Production and processing.
7. Help processors with food safety and quality management.
8. Develop new products for better packaging and marketing and seek new markets.
9. In particular, processors can access loans with favorable interest rates.

ព្រឹត្តិបត្រព័ត៌មាននេះមិនឆ្លុះបញ្ចាំងពីវិស័យស្វាយចន្ទីទាំងមូលរបស់កម្ពុជានោះទេ!
This Newsletter does not reflect the whole Cambodian cashew industry.

CAC Financial support

សមាគមស្វាយចន្ទីកម្ពុជា ពុំមានការគាំទ្រហិរញ្ញវត្ថុពីស្ថាប័នអង្គការជាតិឬអន្តរជាតិមួយណាទេ។ រាល់សកម្មភាពដំណើរការរបស់ សសក កើតឡើងពីការរៃអង្គាសវិភាគទានបន្តិចបន្តួចប្រចាំឆ្នាំ ២០២៤ ពីសមាជិកសមាជិកា ជាកសិករ និង សហគ្រាស កែច្នៃស្វាយចន្ទី ដូចមានរាយនាមខាងក្រោម។

The Cashew Nut Association of Cambodia is the most significant non-profit entity in Cambodia dedicated to working with farmers, traders, processors, and exporters. Despite limited financial resources due to the small membership fee, we are committed to our cause. CAC does not receive financial support from NGOs or international aid. However, it receives a minuscule membership fee.

1	ឯកឧត្តម គង់ វិមាន		30	La Tin	ក្រចេះ
2	ឯកឧត្តមបណ្ឌិត ហង្ស សារ៉ាវុជ		31	Romany Nimol	
3	ឧកញ៉ាបណ្ឌិត ហ៊ុយ តៀរ ប្រធានសភា ពាណិជ្ជកម្ម សៀមរាបឧត្តរមានជ័យ		32	ធន ហុកចាយ	កំពង់ធំ
4	ឡាំ តា	កំពង់ធំ	33	ហម សុវណ្ណនី	សៀមរាប
5	អ៊ុត ផល្លុន	ស្ទឹងត្រែង	34	ឡើន ស៊ីណេង	ក្រចេះ
6	តូច គុណ	ត្បូងឃ្មុំ	35	សូ ចន្ទា	តាកែវ
7	អ៊ុក ជីមរដ្ឋា	រតនគិរី	36	ហេង ប៉ង	កំពង់ធំ
8	ខឹម ចាន់ពិសី	រតនគិរី	37	លន់ សុភាព	រតនគិរី
9	យឹម ស៊ីផុន	ត្បូងឃ្មុំ	38	កេត ចាន់ធា	
10	ក្រេត វិសាលលង្កា	កំពង់ធំ	39	ហុងចុន	ក្រចេះ
11	ជា រ៉ាម៉ន	ក្រចេះ	40	សិប្បកម្មស្ទឹងត្រែង HCST	ស្ទឹងត្រែង
12	Long Khim	កំពង់ធំ	41	វ៉ែន សុវណ្ណ	កំពង់ធំ
13	ហ៊ឹង សុវណ្ណារិទ្ធ	បាត់ដំបង	42	ឈឹម ថូ	កំពង់ធំ
14	ក្រុមហ៊ុន Olam (Outspan) Cambodia Co., Ltd.		43	Special Trust (Cambodia) Co., Ltd.	
15	ក្រុមហ៊ុន Little Bridge Co., Ltd.		44	Hor Hai Hor Export & import Co., Ltd.	
16	កៅ វិបុល	ក្រចេះ	45	ឈឹមផេង	កំពង់ចាម
17	ត្រាំង យ៉ាង	រតនគិរី	46	យ៉ុនលាងហួយ	ក្រចេះ
18	ហោ ប៊ុនថន	ព្រះវិហារ	47	ខឹម សុខខុម	កំពង់ចាម
19	ហ្គីត ចរិយា	សៀមរាប	48	ហួន ពិសិដ្ឋ	ក្រចេះ
20	តៀរ សុធា	កំពង់ចាម	49	ពោន រុទ្ធី	ស្ទឹងត្រែង
21	គង់ ប៊ុនលាង	សៀមរាប	50	គាត ភារម្យ	កំពង់ធំ
22	ឡើន រុត	ឧត្តរមានជ័យ	51	គុជ ឆេងហុង	រតនគិរី
23	ស៊ី ចំរើន	រតនគិរី	52	ខី រឹម ជ័យសែន	ព្រះវិហារ
24	លឿង ប៊ុនហាក់	ក្រចេះ	53	ផេង សុវណ្ណបូព៌ា	ព្រះវិហារ
25	ប៊ិន ចាន់ថាន	កំពង់ធំ	54	ធុន ចាន់ថា	កំពង់ធំ
26	ថេន ប៊ុនចុល	ឧត្តរមានជ័យ	55	ម៉េង ឡុង	ក្រចេះ
27	តុប សាំងហៃ	ត្បូងឃ្មុំ	56	តៀន សុវណ្ណគិរី	កំពង់ធំ
28	ហ៊ាង ម៉េងស្រី	កំពង់ចាម	57	រ៉ូន ស្មោះ ថ្នាលបណ្តុះកូនស្វាយចន្ទី ស្រុក ស្ទឹងត្រែង	កំពង់ធំ
29	ស្រីង គឹមស្រីន	ក្រចេះ			

58	កៅ សោភ័ណ្ឌ	កំពង់ធំ
59	ចេង ហុងស៊ីង	ក្រចេះ
60	ប៊ិន ឈាងហ៊ី	ក្រចេះ
61	ហ៊ុន សុភារ៉ា	កំពង់ឆ្នាំង
62	ស៊ីង សុខខេន	ត្បូងឃ្មុំ
63	យ៉េន ណែនី	ក្រចេះ
64	ហួត បូរី	រតនគិរី
65	លីហុង	ត្បូងឃ្មុំ
66	ចរ និស្ស័យ	រតនគិរី
67	Chan Thy	ស្ទឹងត្រែង
68	ឌុម ចន	ព្រះវិហារ
69	សិទ្ធិ ទួន	កំពង់ធំ
70	ជុំ ឡែម	ព្រះវិហារ
71	ញុង ធីម	កំពង់ធំ
72	ហ៊ុយ រុទ្ធី	កំពង់ធំ
73	សៅ ឡៃ	ព្រះវិហារ
74	ប៊ុនធី	រតនគិរី
75	ចរ និស្ស័យ	រតនគិរី
76	ថោង សុភណ្ឌ	រតនគិរី
77	សិន វិចិត្រ	ពោធិ៍សាត់
78	ឃាន ចាន	កំពង់ធំ
79	ភន យ៉ុន ឃុំទំរឹង	កំពង់ធំ
80	ផេង ចម្ការលើ	កំពង់ចាម
81	ជួប ម៉ុន	ក្រចេះ
82	ហេង ថៃ គាង	បាត់ដំបង
83	គុជ ឆេងហុង	រតនគិរី
84	យ៉ែមប្បុទ្ធី	រតនគិរី
85	គុជ ឆេងហុង	រតនគិរី
86	សួ រតនៈ	រតនគិរី
87	សុខ ផាង	កំពង់ធំ
88	ឌឹម ណាត	រតនគិរី
89	លន់ សុភាព	រតនគិរី
90	វិញ វ៉ាឌី	កំពង់ធំ
91	រដ្ឋ សារុណ	កំពង់ឆ្នាំង
92	ទឹម ថា	រតនគិរី
93	ចំរើន ប៊ុនឡេង	កំពង់ចាម
94	វ៉ា សុខជា	កំពង់ធំ
95	ប៉ែន ពន្លឺ	កំពង់ធំ
96	អ៊ូ ហៀង	កំពង់ធំ
97	ចេក អាត	
98	សួ ផាន់ណា	រតនគិរី
99	Chanly Ny	កំពង់ចាម
100	ហេង សំណាង	ក្រចេះ

101	ឡុរ សេងហៀង	កំពង់ធំ
102	លាម លង់ហេង	កំពង់ធំ
103	វ៉ាង លួង កំ	ពង្សាវតី
104	ហៀង តៃលីម	ភ្នំពេញ
105	ណាង ពិសី	ក្រចេះ
106	យូ គាសៀង	ភ្នំពេញ
107	មាស សុផាត	ភ្នំពេញ
108	ប៉ែន ប៉ោសេង	កំពង់ឆ្នាំង
109	តាន់ ចាន់ផល្លា	កំពង់ធំ
110	ពាញ ប៊ុនសោម	កំពង់ធំ
111	ហុង គៀនហេង	ព្រះវិហារ
112	ឈាង ឡាវី	ត្បូងឃ្មុំ
113	សន សៀក	
114	អៀន គ្រីន	កំពង់ធំ
115	វ៉ាន់ សុខរី	
116	ជុន ប៊ុនជឿន	កំពង់ចាម
117	Santana Agro Products Co., Ltd.	
118	លាក់ ចាន់តារា	កំពង់ធំ
119	សិប្បកម្មសុភេនីកាន់ឌី	
120	សហគ្រាសប្រណិតចន្ទី	
121	ហាស់ សុភី សន្ទុក	កំពង់ធំ
122	ឌី ប៊ុនលី សន្ទុក	កំពង់ធំ
123	មាស ប៊ុនជឿន	ក្រចេះ
124	លាង សុរណ្ណថា	ក្រចេះ
125	ស៊ុក ម៉ាន់	ព្រះវិហារ
126	យ៉ា ម៉េងស៊ាន	កំពង់ឆ្នាំង
127	ហ្វា ស៊ី	កំពង់ចាម
128	សុះ សៅអ៊ី	ក្រចេះ
129	លី ប៊ុនលី	ព្រះវិហារ
130	ហៀន សុរណ្ណារិទ្ធ	ភ្នំពេញ
131	ស្រុយ អ៊ីងឆៃលីម	កំពត
132	ស៊ីរ គង់	ភ្នំពេញ
133	កៅ ធន	ព្រះវិហារ
134	ឌិន លីណាហ្សាណូ	កំពង់ធំ
135	សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្តន់ ម្លប់ខ្មុរ	កំពង់ចាម
136	ហ៊ុយ គឹមអេង	កំពង់ធំ

សមាជិកសមាជិកាដែលមិនមានឈ្មោះ សូមរងចាំបញ្ជីក្រោយ!